



សេចក្តីប្រកាសព័ត៌មាន

ស្តីពី

លទ្ធផលសិក្ខាសាលាសម្លេងម្ចាស់ឆ្នោត ឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្តបាត់ដំបង

ដោយមានការគាំទ្រពីគណៈកម្មាធិការខុមហ្វ្រែល សហការជាមួយនឹងសមាគមអាដហុក សហគមន៍មូលដ្ឋាន បានរៀបចំសិក្ខាសាលាសម្លេងម្ចាស់ឆ្នោតមួយស្តីពី ការកំណត់តម្រូវការជាអាទិភាពក្នុងឃុំសង្កាត់ដាច់ស្រយាល ដែលធ្វើឡើងនៅ ឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្តបាត់ដំបង កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១១។ មានអ្នកមានសិទ្ធិបោះឆ្នោតប្រមាណ ៥៨ នាក់ (៥៧% ជាស្រ្តី) មកពីគ្រប់ភូមិក្នុងឃុំ ដែលរួមមានតំណាងសហគមន៍ តំណាងគណបក្សនយោបាយប្រចាំឃុំ សមាជិកក្រុមប្រឹក្សាឃុំ អាជ្ញាធរភូមិអង្គការមូលដ្ឋាន និងប្រជាពលរដ្ឋនៅក្នុងឃុំបានចូលរួមពិភាក្សានៅក្នុងសិក្ខាសាលានេះ។

ប្រជាពលរដ្ឋដែលចូលរួមសិក្ខាសាលាស្ទើរតែ១០០% បានបោះឆ្នោតគាំទ្រតម្រូវការជាអាទិភាពទាំង ៥ នៅក្នុងឃុំ ដែលស្នើឱ្យក្រុមប្រឹក្សាឃុំបច្ចុប្បន្នយកចិត្តទុកដាក់ដោះស្រាយ និង/ឬគណបក្សនយោបាយទទួលយកដើម្បីដាក់បញ្ចូលទៅក្នុងកម្មវិធីនយោបាយរបស់ខ្លួនក្នុងការបោះឆ្នោតឃុំ-សង្កាត់ខាងមុខ។

ទស្សនៈវិស័យ ៖ ដើម្បីឱ្យការបោះឆ្នោតមានគុណភាព ដែលប្រកបដោយប្រសិទ្ធភាព ប្រជាជនប្រកួតប្រជែងគ្នា ដើម្បីនាំមកនូវផលប្រយោជន៍ដល់ប្រជាជន។

តម្រូវការជាអាទិភាព ទាំង ៥ ក្នុង ឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្តបាត់ដំបង	
១. ការបង្កើតសហគមន៍	<ul style="list-style-type: none"> • សុំបង្កើតសហគមន៍សន្សំប្រាក់សំរាប់ប្រជាពលរដ្ឋក្រីក្រចំនួន៥ភូមិគឺ ភូមិក្បាលតោ ភូមិកំពង់ប្រហុក ភូមិថ្លាង ភូមិអន្លង់តាអូរ និងភូមិព្រែកទាល់ ក្នុងឃុំកោះជីវាំង សូមអនុវត្តនៅចុងឆ្នាំ២០១១នេះ។ • សុំបង្កើតសហគមន៍ទេសចរណ៍របស់ប្រជាពលរដ្ឋ ស្ថិតក្នុងឃុំកោះជីវាំង សូមអនុវត្តនៅចុងឆ្នាំ២០១១នេះ។
២. ការស្នើសុំដីសម្បទានសង្គមភិក្ខុ	<ul style="list-style-type: none"> • សុំដីសម្បទានសង្គមភិក្ខុសម្រាប់ប្រជានេសាទនៅពេលបិទរដូវនេសាទមកធ្វើកសិកម្មវិញ ស្នើសុំក្នុង ១គ្រួសារ ១ហិកតា ចំនួន ៥ភូមិ ក្នុងឃុំ គឺភូមិក្បាលតោ ភូមិកំពង់ប្រហុក ភូមិថ្លាង ភូមិអន្លង់តាអូរ និងភូមិព្រែកទាល់ សូមអនុវត្តនៅចុងឆ្នាំ២០១១នេះ។
៣. ការស្នើសុំតបណ្ណាញអគ្គិសនីថ្មី	<ul style="list-style-type: none"> • សុំតបណ្ណាញអគ្គិសនីថ្មី ពីខេត្តសៀមរាប មកឃុំកោះជីវាំង ក្នុងតំលៃចាប់ពី ១៥០០រៀល ទៅ ២០០០រៀល សូមឱ្យបាននៅឆ្នាំ ២០១២។

៤. ការសាងសង់ឈាបនដ្ឋាន និងស្ថានីយ៍ភ្ជាស់កូនត្រី

- សុំសាងសង់ឈាបនដ្ឋានចំនួន៥ ឈាបនដ្ឋាន ១ នៅលើគោកប្រើប្រាស់សំរាប់ ២ភូមិ ៖ ភូមិអន្លង់តាអូរ និងភូមិព្រែកទាល់ និង៣ឈាបនដ្ឋាន ទៀតបណ្តែតទឹកគឺ ភូមិក្បាលតោ ភូមិកំពង់ប្រហុក និងភូមិថ្ងាង ដែលឈាបនដ្ឋាននីមួយៗ មានទទឹង ៨ម៉ែត្រ គុណនឹង៨ម៉ែត្រ កំពស់ ៧ម៉ែត្រ សូមឱ្យបាននៅឆ្នាំ២០១២។
- សុំជួសជុលផែសហគមន៍ចំនួន ៥ភូមិ ភូមិអន្លង់តាអូរ ភូមិព្រែកទាល់ ភូមិក្បាលតោ ភូមិកំពង់ប្រហុក និងភូមិថ្ងាង នៅឃុំកោះជីវាំង សូមឱ្យចរាចរនៅឆ្នាំ២០១២។
- សុំសាងសង់ស្ថានីយ៍ភ្ជាស់កូនត្រីបណ្តែតទឹកចំនួន ១កន្លែង ស្ថិតនៅក្នុងឃុំកោះជីវាំង សុំឱ្យចរាចរនៅឆ្នាំ២០១២។
- សុំស្ថានីយ៍ចម្រោះទឹកស្អាតបណ្តែតទឹក ចំនួន ៥ភូមិ ភូមិអន្លង់តាអូរ ភូមិព្រែកទាល់ ភូមិក្បាលតោ ភូមិកំពង់ប្រហុក និងភូមិថ្ងាង ក្នុងឃុំកោះជីវាំង សុំឱ្យចរាចរក្នុងឆ្នាំ២០១២។

៥. ការសាងសង់

- សុំសាងសង់វិទ្យាល័យ ១ខ្នង មាន ៥បន្ទប់ បង្គន់ចំនួន ២ ផ្ទះស្នាក់នៅសំរាប់សិស្សមកពីឆ្ងាយចំនួន ២ បន្ទប់ ក្នុងភូមិអន្លង់តាអូរ នៅក្បែរអនុវិទ្យាល័យកោះជីវាំង សូមចាប់ផ្តើមសាងសង់ពីឆ្នាំ២០១២ និងបញ្ចប់ត្រឹមឆ្នាំ២០១៣។

មុនពេលបញ្ចប់សិក្ខាសាលា មានកម្មវិធីប្រគល់របាយការណ៍ ពីតម្រូវការអាទិភាពដល់អ្នកដឹកនាំគណបក្សនយោបាយប្រចាំឃុំ និងក្រុមប្រឹក្សាឃុំ។

លោក ប៊ុន បេង តំណាងគណបក្សប្រជាជនកម្ពុជាប្រចាំឃុំបានមានប្រសាសន៍ថា «សិក្ខាសាលាសម្លេងម្ចាស់ឆ្នោតនេះជាលើកទី១ ហើយសំរាប់ឃុំកោះជីវាំង... តម្រូវការអាទិភាពថ្ងៃនេះខ្ញុំនឹងដាក់បញ្ចូលក្នុងគំរោងផែនការអភិវឌ្ឍន៍ឃុំ ប្តេជ្ញានឹងអនុវត្តឱ្យបាន ព្រោះនេះជាតម្រូវការរបស់ប្រជាពលរដ្ឋ»។

លោក សុខ គាន តំណាងគណបក្សសមរង្ស៊ី និងជាជំទប់ទី១ បានមានប្រសាសន៍ថា «តម្រូវការអាទិភាពដែលបងប្អូនបានលើក ដូចលោកប្រធានក្រុមប្រឹក្សាឃុំបានលើកហើយខាងលើ ខ្ញុំនឹងរួមចំណែកអនុវត្តទាំងអស់គ្នា ដើម្បីទាមទារភាពឱ្យភូមិឃុំមានការរីកចម្រើន»។

លោក គុយ អាន តំណាងគណបក្សហ្នឹងស៊ិនប៉ិច និងជាជំទប់ទី២ បានមានប្រសាសន៍ថា «នេះជាឱកាសមួយដ៏ឧត្តុង្គឧត្តមដែលបងប្អូនជាម្ចាស់ឆ្នោតបានជួបជុំគ្នា និងតំណាងគណបក្សនយោបាយនីមួយៗ តម្រូវការអាទិភាពរបស់បងប្អូនបានលើកឡើងទាំងអស់ លោក និងសមាជិកក្រុមប្រឹក្សាឃុំទាំងអស់នឹងប្រឹងប្រែងទំនាក់ទំនង និងដាក់បញ្ចូលក្នុងផែនការសមាហរណកម្មថ្នាក់ខេត្ត ស្រុក ទាមទារអាទិភាពទាំងអស់នេះដែលជាតម្រូវការរបស់បងប្អូន និងប្រជាពលរដ្ឋមូលដ្ឋាន លោកប្តេជ្ញានឹងកាន់ដៃរួមគ្នាអនុវត្តឆ្ពោះទៅកាន់វឌ្ឍនភាព»។

សិក្ខាសាលានេះ មានគោលបំណង ឱ្យម្ចាស់ឆ្នោតនៅតំបន់ដាច់ស្រយាលទទួលបាន ៖

- ១. ការយល់ដឹងអំពីសិទ្ធិ តួនាទី និងកាតព្វកិច្ចរបស់ម្ចាស់ឆ្នោត ក្នុងការស្វែងយល់ពីតម្រូវការអាទិភាពក្នុងការអភិវឌ្ឍន៍នូវមូលដ្ឋាន ។
- ២. ផ្តល់ឱកាសឱ្យម្ចាស់ឆ្នោតចូលរួម ជជែកពិភាក្សា ដើម្បីកំណត់តម្រូវការអាទិភាពក្នុងឃុំ សង្កាត់ របស់ខ្លួន។
- ៣. តម្រូវការអាទិភាពក្នុងឃុំ សង្កាត់ ដាច់ស្រយាល នឹងត្រូវបានចងក្រងជា របាយការណ៍ដែលអាច ឱ្យសិក្ខាកាមងាយចងចាំដើម្បីចូលរួមតាមដាន ជម្រុញការអនុវត្តរបស់ក្រុមប្រឹក្សា ឃុំ សង្កាត់ និង ការដាក់បញ្ចូលតម្រូវការក្នុងកម្មវិធីនយោបាយរបស់គណបក្សសម្រាប់ការបោះឆ្នោតឃុំ សង្កាត់ ឆ្នាំ ២០១២។

សិក្ខាសាលានេះក៏បានទទួលការឧបត្ថម្ភមូលនិធិពីសហភាពអឺរ៉ុប (EU), OXFAM NOVIB, NPA និង Forum Syd

¹សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនង ៖

១-លោក **មួង មឿត** (មន្ត្រីផ្នែកបណ្តាញ និងវេទិកា)

ទូរស័ព្ទលេខ ៖ ០១២ ៤៧១ ៣២៦

២-អ្នកស្រី **ហេង សុគន្ធា** (ជំនួយការផ្នែកបណ្តាញ និងវេទិកា)

ទូរស័ព្ទលេខ ៖ ០១៧ ៥៨៣ ៨៦៩

បេសកកម្ម ៖ បេសកកម្មរបស់ខុមហ្វ្រែល គឺជួយបង្កើតបរិយាកាសគួរជាទីពេញចិត្ត និងមានព័ត៌មានគ្រប់គ្រាន់ ទី១/ដើម្បីឱ្យមានដំណើរការ បោះឆ្នោតដោយសេរី និងយុត្តិធម៌ តាមរយៈការបញ្ចុះបញ្ចូល តស៊ូមតិ ដើម្បីទទួលបាននូវក្របខ័ណ្ឌច្បាប់សមរម្យ, ការអប់រំដើម្បីផ្តល់ ព័ត៌មានដល់អ្នកបោះឆ្នោតអំពីសិទ្ធិ និងសកម្មភាពចូលរួមសង្កេតការណ៍របស់ពួកគេ ដែលអាចរារាំងនូវភាពមិនប្រក្រតី ព្រមទាំងផ្តល់នូវ របាយការណ៍អង្កេតយ៉ាងទូលំទូលាយ និងឆាប់រហ័ស ដើម្បីអាចឱ្យមានការវាយតម្លៃលើដំណើរការបោះឆ្នោតមួយដែលមិនលំអៀង និង មិនប្រកាន់បក្សពួក ទី២/ ដើម្បីឱ្យមានអត្ថន័យនៃដំណាក់កាលក្រោយពេលបោះឆ្នោត តាមរយៈការអប់រំ និងវេទិកាសាធារណៈក្នុងគោល បំណងជំរុញលើកទឹកចិត្តប្រជាពលរដ្ឋឱ្យចូលរួមក្នុងកិច្ចការនយោបាយ និងការធ្វើសេចក្តីសម្រេចនានា ការតស៊ូមតិ/បញ្ចុះបញ្ចូលដើម្បីឱ្យ មានការកែទម្រង់ដំណើរការបោះឆ្នោតដែលបង្កើននូវគណនេយ្យភាព (ការទទួលខុសត្រូវ) របស់មន្ត្រីជាប់ឆ្នោត ព្រមទាំងផ្តល់នូវរបាយ ការណ៍អង្កេតយ៉ាងទូលំទូលាយ និងឆាប់រហ័សដើម្បីអាចឱ្យមានការវាយតម្លៃមួយដែលមិនលំអៀង និងប្រកាន់បក្សពួកទៅលើការបំពេញ កម្មវិធីនយោបាយ និងដំណើរការអនុវត្តការងាររបស់មន្ត្រីជាប់ឆ្នោត។

¹ No 031